



ព្រះរាជក្រម

នស/រកម/១២១២/០១១

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ ព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានទ្រង់យល់ សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន

ប្រកាសឱ្យប្រើ

ច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីការបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៤ និងដែលព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១២ នាសម័យប្រជុំពេញអង្គលើកទី២ នីតិកាលទី៣ ដែលមានសេចក្តីទាំងស្រុង ដូចតទៅនេះ ៖



**ច្បាប់
ស្តីពី**

**ការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជា
សមាជិក នៃកិច្ចព្រមព្រៀងស្តីពីការបង្កើត
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល**

មាត្រា ១.-

អនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីការបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដែលបានចុះហត្ថលេខានៅទីក្រុងវីយ៉ែន ប្រទេសប្រេស៊ីល នាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១២ ហើយដែលមានអត្ថបទទាំងស្រុងភ្ជាប់មកជាមួយនេះ ។

មាត្រា ២.-

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តរាល់នីតិវិធី ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ។

មាត្រា ៣.-

ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់ ។

ធ្វើនៅព្រះបរមរាជវាំងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១២

២០១២ - ១២១២ - ១១០២

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

បានយកសេចក្តីក្រាបបង្គំទូលថ្វាយ
សូមឡាយព្រះហស្តលេខាព្រះមហាក្សត្រ
**នាយករដ្ឋមន្ត្រី
ហត្ថលេខា**

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរិស្ថាន
ហត្ថលេខា

ម៉ុក ម៉ារ៉េត



រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១២

2/2

កិច្ចព្រមព្រៀងស្តីពីការបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍វិបាកសកល

ភាគីនៃកិច្ចព្រមព្រៀង៖

- ដោយទទួលស្គាល់ថាសមាហរណកម្មនៃកំណើនសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន មានសារៈសំខាន់ជាសារវន្តសម្រាប់អនាគតនៃមនុស្សជាតិ។
- ដោយទទួលស្គាល់អំពីតម្រូវការចាំបាច់ដើម្បីអភិវឌ្ឍន៍ និងផ្សព្វផ្សាយគំរូថ្មីមួយនៃកំណើនសេដ្ឋកិច្ចពោលគឺការអភិវឌ្ឍវិបាក ដែលផ្តោតក្នុងពេលជាមួយគ្នាទៅលើការរីកចម្រើននៃសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន ដែលនៅទីបំផុត អាចទ្រទ្រង់ឲ្យមានគំរូថ្មីមួយជាសកល សម្រាប់និរន្តរភាពសេដ្ឋកិច្ច។
- ដោយគាំទ្រដល់ការអភិវឌ្ឍដោយចីរភាព នៃប្រទេសកំពុងអភិវឌ្ឍ និងប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់រហ័សរួមទាំងសហគមន៍ក្រីក្រជាងគេនៅក្នុងប្រទេសទាំងនោះ និងប្រទេសដែលមានការអភិវឌ្ឍតិចតួច តាមរយៈយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍វិបាកប្រកបដោយប្រសិទ្ធភាព សំដៅកាត់បន្ថយភាពក្រីក្រ បង្កើតការងារ និងកាតរភាពសង្គម ប្រកបដោយចីរភាពបរិស្ថាន។
- ដោយប្តេជ្ញាសម្រេចឲ្យបាននូវការអភិវឌ្ឍដោយចីរភាពនៅក្នុងសហគមន៍អន្តរជាតិ តាមរយៈការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍ ទាំងវិស័យសាធារណៈ និងឯកជន។
- ដោយបានរួមចំណែកដល់លទ្ធផលប្រកបដោយជោគជ័យនៃដំណើរការរបស់អង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឍដោយចីរភាព និងការសម្រេចបាននូវគោលដៅអន្តរជាតិផ្សេងទៀត ដែលរួមមានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍គឺការលុបបំបាត់ភាពក្រីក្រនិងភាពអត់ឃ្លានធ្ងន់ធ្ងរ ការធានាចីរភាពបរិស្ថាន និងការបង្កើតភាពជាដៃគូអភិវឌ្ឍលើពិភពលោក។
- ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការអន្តរជាតិផ្សេងទៀត និងគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិបាក។
- ដោយយល់ឃើញថាការរៀបចំ និងការសម្រេចឲ្យបានការអភិវឌ្ឍវិបាកគឺទាមទារឲ្យមាននិរន្តរភាព និងទស្សនវិស័យសម្រាប់រយៈពេលវែង។
- ដោយយល់ឃើញថា ដើម្បីដោះស្រាយការបម្រែបម្រួលអាកាសធាតុ និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍កាត់បន្ថយកាបូនទាបប្រកបដោយប្រសិទ្ធភាព ទាមទារឲ្យមានអង្គការអន្តរជាតិជំនាញពហុវិស័យថ្មីមួយ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ និង
- ដោយមានគោលបំណងបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍វិបាកសកលជាអង្គការអន្តរជាតិ

បានឯកភាព ដូចតទៅ៖

មាត្រា ១

ការបង្កើត

១. ត្រូវបានបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដែលសរសេរកាត់ថា "វ.អ.ប.ស." ជាអង្គការអន្តរជាតិ។

២. វ.អ.ប.ស. មានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

មាត្រា ២

គោលបំណង

វ.អ.ប.ស. មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍដោយចីរភាពក្នុងប្រទេសកំពុងអភិវឌ្ឍ ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់រហ័ស និងប្រទេសដែលមានការអភិវឌ្ឍតិចតួច ដោយត្រូវ ៖

- ក. គាំទ្រ និងផ្សព្វផ្សាយគំរូមួយនៃកំណើនសេដ្ឋកិច្ចតាមបែបការអភិវឌ្ឍបៃតង សំដៅដល់កំណើនសេដ្ឋកិច្ចដោយមានគុណភាពទៅនឹងនិរន្តរភាពបរិស្ថាន។
- ខ. សម្រេចឲ្យបាននូវគោលដៅសំខាន់ៗមាន ការអភិវឌ្ឍសេដ្ឋកិច្ចនិងភាពធន់ទ្រាំ ការកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ និងភាគរភាពសង្គម និងគោលដៅនិរន្តរភាពបរិស្ថាន ដូចជាការកាត់បន្ថយនិងការបន្តរុំទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងធានាសិទ្ធិទទួលបានថាមពលស្អាត ទឹកស្អាត និងដីធ្លី តាមតម្លៃសមស្រប និង
- ឃ. បង្កើត និងកែលម្អលក្ខខណ្ឌសេដ្ឋកិច្ច បរិស្ថាន និងសង្គម នៃប្រទេសកំពុងអភិវឌ្ឍ និងប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់រហ័សតាមរយៈការសហការភាពជាដៃគូរវាងប្រទេសជឿនលឿននិងប្រទេសកំពុងអភិវឌ្ឍទាំងវិស័យសាធារណៈនិងឯកជន។

មាត្រា ៣

និយមន័យ

សម្រាប់គោលបំណងនៃកិច្ចព្រមព្រៀងនេះ ៖

- ក. **សមាជិកឧបត្ថម្ភ** សំដៅដល់សមាជិកនៃ វ.អ.ប.ស. ដែលផ្តល់វិភាគទានហិរញ្ញវត្ថុសម្រាប់រយៈពេលជាច្រើនឆ្នាំទៅក្នុងមូលនិធិស្នូល ក្នុងចំនួនមិនតិចជាង១៥លានដុល្លារអាមេរិកនៅក្នុងរយៈពេលបីឆ្នាំ ឬ ១០លានដុល្លារអាមេរិកនៅក្នុងរយៈពេលពីរឆ្នាំដំបូង។ តាមរយៈមតិក្នុងសង្កេតសន្និបាតនៃភាគីសមាជិកត្រូវពិនិត្យឡើងវិញ និងអាចកែតម្រូវលើទំហំ និងប្រភេទនៃវិភាគទាន ដែលចាំបាច់សម្រាប់ចាត់ជាសមាជិកឧបត្ថម្ភ ដើម្បីអាចគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍនៃ វ.អ.ប.ស.។
- ខ. **សមាជិកចូលរួម** សំដៅដល់សមាជិកនៃ វ.អ.ប.ស. ដែលមិនមែនជាសមាជិកឧបត្ថម្ភនៅក្នុងវាក្យខណ្ឌ ក។
- គ. **សមាជិកដែលមានវត្តមាន និងដែលមានសិទ្ធិបោះឆ្នោត** សំដៅដល់សមាជិកដែលមានវត្តមាន និងដែលមានសិទ្ធិបោះឆ្នោតគាំទ្រ ឬ ជំទាស់។ ក្រុមសម្រាប់រាល់ការសម្រេចនៃសន្និបាត ឬក្រុមប្រឹក្សាត្រូវតែជាមតិភាគច្រើនធម្មតា នៃសមាជិកក្នុងអង្គការដែលពាក់ព័ន្ធ។ ដើម្បីឲ្យច្បាស់ ការគណនាក្រុមនៅក្នុងសម័យប្រជុំ

សន្និបាតលើកដំបូង ត្រូវមានរដ្ឋ និងអង្គការសមាហរណកម្មថ្នាក់តំបន់ដែលជាហត្ថលេខី ដូចមានចែងនៅ ក្នុងមាត្រា ៥.៣ និង

ឃ. អង្គការ សំដៅដល់អង្គការដែលត្រូវបានស្គាល់ជាវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដែលត្រូវបានបង្កើត ឡើងជាអង្គការមិនស្វែងរកប្រាក់ចំណេញ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០ នៅសាធារណរដ្ឋកូរ៉េ។

**មាត្រា ៤
សកម្មភាព**

ដើម្បីសម្រេចគោលបំណងរបស់ខ្លួន វ.អ.ប.ស. ត្រូវចូលរួមនៅក្នុងសកម្មភាពដូចតទៅនេះ៖

- ក. គាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ហ័ស លើការកសាងសមត្ថភាព ក្នុងការកសាង និងអនុវត្តផែនការអភិវឌ្ឍន៍បៃតងនៅថ្នាក់ជាតិ ថ្នាក់ខេត្ត ឬថ្នាក់មូលដ្ឋាន ដើម្បីជំរុញការ កាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ និងភាពរីកចម្រើនសង្គម។
- ខ. ធ្វើការសិក្សាស្រាវជ្រាវដើម្បីអភិវឌ្ឍទ្រឹស្តី និងជម្រុញការអនុវត្តជាក់ស្តែងលើការអភិវឌ្ឍបៃតង ពិសេសផ្នែក លើបទពិសោធន៍រដ្ឋាភិបាល និងឧស្សាហកម្មនានា។
- គ. សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈនិងឯកជន ដើម្បីពង្រឹងបរិយាកាសអំណោយផល សម្រាប់ការវិនិយោគលើប្រសិទ្ធភាពធនធាន ការច្នៃប្រឌិត ផលិតកម្ម និងការប្រើប្រាស់ និងការផ្សព្វផ្សាយ បទពិសោធន៍ល្អៗ។
- ឃ. ផ្សព្វផ្សាយចំណេះដឹងដែលផ្អែកលើភស្តុតាង និងពង្រឹងការយល់ដឹងជាសាធារណៈ អំពីការអភិវឌ្ឍបៃតង និងការអភិវឌ្ឍដោយចីរភាព និង
- ង. អនុវត្តសកម្មភាពដទៃទៀតដែលពាក់ព័ន្ធជាមួយគោលដៅនានារបស់ វ.អ.ប.ស.។

**មាត្រា ៥
សមាជិកភាព**

- ១. រដ្ឋ ឬ អង្គការសមាហរណកម្មថ្នាក់តំបន់¹ អាចក្លាយជាសមាជិកនៃ វ.អ.ប.ស. តាមរយៈការចូលជាភាគីនៅក្នុង កិច្ចព្រមព្រៀងនេះ។ សមាជិកភាពនៃ វ.អ.ប.ស. បើកចំហសម្រាប់រដ្ឋនានាដែលជាសមាជិកអង្គការសហប្រជាជាតិ ឬ អង្គការសមាហរណកម្មថ្នាក់តំបន់ ដែលយល់ព្រមតាមគោលបំណងរបស់ វ.អ.ប.ស. ដូចមានចែងក្នុងមាត្រា ២។
- ២. គ្មានសមាជិកណាមួយត្រូវទទួលខុសត្រូវចំពោះសកម្មភាព ការលើកលែង ឬ កាតព្វកិច្ចណាមួយនៅក្នុង វ.អ.ប.ស. ដោយហេតុតែឋានៈ ឬ ការចូលរួមរបស់ខ្លួននៅក្នុង វ.អ.ប.ស. ឡើយ។
- ៣. រដ្ឋ និងអង្គការសមាហរណកម្មថ្នាក់តំបន់ដែលជាហត្ថលេខី ដែលមិនបានដាក់ជូនលិខិតុបករណ៍នៃការផ្តល់ សច្ចាប័ន ការទទួលយក ឬ អនុម័តយល់ព្រម ទៅអគ្គនាយក ឲ្យបានមុនពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរ

¹ អង្គការសមាហរណកម្មថ្នាក់តំបន់ សំដៅដល់ អង្គការណាមួយដែលមានសមាជិកជាអង្គការសមាហរណកម្មថ្នាក់តំបន់ណាមួយ ដែលបានទទួលសិទ្ធិពីរដ្ឋជា សមាជិក ពាក់ព័ន្ធនឹងកិច្ចការនានាដែលស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ។

មាន មានសិទ្ធិដូចជាសមាជិកដទៃដែរ ដែលរួមមាន សិទ្ធិក្នុងការបោះឆ្នោត និងលទ្ធភាពឈរឈ្មោះបោះឆ្នោត នៅ ក្នុងសម័យប្រជុំសន្និបាតលើកដំបូង ព្រមទាំងការពាក់ព័ន្ធនៅក្នុងតំណែងក្នុងក្រុមប្រឹក្សា។ ដើម្បីឲ្យច្បាស់ វាក្យខណ្ឌ នេះ មិនត្រូវអនុវត្តនៅក្នុងសម័យប្រជុំសន្និបាតបន្តបន្ទាប់ឡើយ។

៤. អង្គការសមាហរណកម្មថ្នាក់តំបន់ណាមួយដែលក្លាយជាភាគីនៅក្នុងកិច្ចព្រមព្រៀងនេះ ដោយពុំមានរដ្ឋសមាជិក ណាមួយរបស់ខ្លួនជាភាគីនៅក្នុងកិច្ចព្រមព្រៀងនេះ ត្រូវតែជាប់កាតព្វកិច្ចទាំងអស់នៅក្រោមកិច្ចព្រមព្រៀង។ ក្នុង ករណីដែលអង្គការបែបនេះ មានរដ្ឋសមាជិករបស់ខ្លួនជាភាគីនៅក្នុងកិច្ចព្រមព្រៀងនេះ អង្គការទាំងនោះ និងរដ្ឋ ជាសមាជិកនៃអង្គការនោះ ត្រូវធ្វើការសម្រេចអំពីការទទួលខុសត្រូវរបស់ខ្លួនលើការអនុវត្តកាតព្វកិច្ចរបស់ខ្លួននៅ ក្រោមកិច្ចព្រមព្រៀងនេះ។ ការរៀបចំផ្សេងទៀតអំពីបែបបទនៃការប្រតិបត្តិនៃសមាជិកភាពរបស់អង្គការសមាហរណកម្ម ថ្នាក់តំបន់ត្រូវចរចាមុនពេលអង្គការទាំងនេះក្លាយជាសមាជិក ហើយត្រូវអនុម័តដោយសន្និបាតនៅពេលក្រោយ។

៥. នៅក្នុងលិខិតូបករណ៍របស់ខ្លួនស្តីពីការផ្តល់សច្ចាប័ន ការទទួលយក ការអនុម័តឯកភាព ឬ ការសុំចូលជាសមាជិកនៃ អង្គការសមាហរណកម្មថ្នាក់តំបន់ ត្រូវប្រកាសអំពីវិសាលភាពនៃសមត្ថកិច្ចរបស់ខ្លួន ដែលទាក់ទងនឹងកិច្ចការនានា ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។ អង្គការទាំងនេះត្រូវតែជូនដំណឹងដល់ស្ថាប័នតម្កល់ឯកសារ ហើយស្ថាប័ន នេះត្រូវតែជូនដំណឹងជាបន្តដល់ភាគីជាសមាជិកអំពីការកែប្រែណាមួយនៃសមត្ថកិច្ចរបស់អង្គការទាំងនោះ។

**មាត្រា ៦
ស្ថាប័ននានា**

- ១. វ.អ.ប.ស. មានស្ថាប័នចម្បងៗជាអាទិ៍ សន្និបាត ក្រុមប្រឹក្សា គណកម្មាធិការប្រឹក្សាយោបល់ និងលេខាធិការដ្ឋាន។
- ២. វ.អ.ប.ស. អាចបង្កើតការិយាល័យសាខា ឬអង្គភាពចំណុះផ្សេងទៀត ដោយសេចក្តីសម្រេចរបស់សន្និបាតតាម ការចាំបាច់ ដើម្បីទ្រទ្រង់ដល់សកម្មភាពរបស់ខ្លួន។

**មាត្រា ៧
សន្និបាត**

- ១. សន្និបាត គឺជាស្ថាប័នកំពូលនៃ វ.អ.ប.ស. ដែលមានសមាសភាពមកពីសមាជិករបស់ខ្លួន។
- ២. សន្និបាតនេះត្រូវប្រជុំរៀងរាល់ពីរឆ្នាំម្តងនៅក្នុងសម័យប្រជុំសាមញ្ញ ឬតាមការសម្រេចរបស់សន្និបាត។ សម័យប្រជុំសន្និបាតវិសាមញ្ញ ត្រូវកោះប្រជុំបានតាមការផ្តួចផ្តើមពីសមាជិករបស់ខ្លួនចំនួនមួយភាគបី។ សម័យប្រជុំ សន្និបាតនានា ត្រូវប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលនៃវ.អ.ប.ស. លើកលែងតែមានការសម្រេចរបស់សន្និបាត ផ្ទុយពីនេះ។
- ៣. សន្និបាតនេះត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដោយក្នុងសង់ស៊ីស នៅក្នុងសម័យប្រជុំលើកដំបូងរបស់ខ្លួន។ ដើម្បីឲ្យច្បាស់ បទបញ្ញត្តិនៃបទបញ្ជាផ្ទៃក្នុងរបស់សន្និបាតមិនអាចមានខ្លឹមសារផ្ទុយពីកិច្ចព្រមព្រៀងបានឡើយ។
- ៤. សន្និបាតនេះអាចផ្តល់សិទ្ធិជាអ្នកសង្កេតការណ៍ដល់អង្គការដែលមិនមែនជារដ្ឋ ដូចជា អង្គការបរិស្ថាន ក្រុម ហ៊ុនឯកជន វិទ្យាស្ថានស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាល ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដែលបានឯកភាពគ្នា នៅក្នុងសន្និបាត។ អ្នកតំណាងដែលមានមុខងារជាអ្នកសង្កេតការណ៍ អាចចូលរួមក្នុងការពិភាក្សាក្នុងសន្និបាត ប៉ុន្តែ

ពុំមានសិទ្ធិបោះឆ្នោតនៅក្នុងសន្និបាតបានទេ។ មាត្រាដទៃទៀតដែលទាក់ទងនឹងការចូលរួមរបស់អ្នកសង្កេតការណ៍ក្នុងសន្និបាតនេះ អាចមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង ដូចមានចែងនៅក្នុងវាក្យខណ្ឌទី ៣ នៃមាត្រា នេះ។

៥. សន្និបាតមានមុខងារ ដូចតទៅ៖

- ក. បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ដោយអនុលោមតាមមាត្រា ៨.២ និងពិនិត្យលើគោលការណ៍ប្តូរវេសសមាជិក
- ខ. ជ្រើសតាំងអគ្គនាយក ដែលបានតែងតាំងដោយក្រុមប្រឹក្សា
- គ. ពិនិត្យ និងអនុម័តលើសំណើវិសោធនកម្មកិច្ចព្រមព្រៀងនេះ ដោយអនុលោមតាមមាត្រា ២៤
- ឃ. ណែនាំការអនុវត្តការងារទូទៅរបស់ វ.អ.ប.ស.
- ង. ពិនិត្យមើលវឌ្ឍនភាពនៃការសម្រេចបាននូវគោលបំណងនានារបស់ វ.អ.ប.ស.
- ច. ទទួលបាយការណ៍ពីលេខាធិការដ្ឋានស្តីពីកិច្ចការយុទ្ធសាស្ត្រ ប្រតិបត្តិការ និងហិរញ្ញវត្ថុ និង
- ឆ. ផ្តល់ការណែនាំអំពីភាពជាដៃគូសហប្រតិបត្តិការ និងការទំនាក់ទំនងជាមួយអង្គការអន្តរជាតិដទៃទៀត ដោយអនុលោមតាមមាត្រា១៦។

៦. សមាជិកមួយមានសិទ្ធិបោះឆ្នោតមួយសម្លេង។

៧. ទាក់ទងនឹងការកិច្ចទទួលខុសត្រូវរបស់ខ្លួនដោយអនុលោមតាមមាត្រា ៥.៤ និង ៥.៥ សមាជិកនានាដែលជាអង្គការសមាហរណកម្មថ្នាក់តំបន់មានសិទ្ធិបោះឆ្នោត ដោយមានចំនួនសម្លេងឆ្នោតស្មើនឹងចំនួនរដ្ឋសមាជិករបស់អង្គការ ដែលជាដៃគូលេខីនៅក្នុងកិច្ចព្រមព្រៀងនេះ។ បែបបទនៃការអនុវត្តសិទ្ធិជាសមាជិករបស់អង្គការសមាហរណកម្មថ្នាក់តំបន់ ត្រូវរៀបចំដាច់ដោយឡែកដូចមានចែងក្នុងមាត្រា ៥.៤ ដែលត្រូវបានចរចាមុនពេលអង្គការទាំងនេះចូលជាសមាជិក ។

៨. សន្និបាតត្រូវធ្វើសេចក្តីសម្រេចផ្អែកលើគោលការណ៍ក្នុងសង្គមស៊ីស។ ប្រសិនបើបានប្រឹងប្រែងអស់លទ្ធភាព ប៉ុន្តែនៅតែមិនអាចសម្រេចបានមតិក្នុងសង្គមស៊ីសទេ ប្រធានអាចលើកសំណើឲ្យមានការសម្រេចជាជម្រើសចុងក្រោយតាមមតិភាគច្រើននៃចំនួនសមាជិកដែលមានវត្តមាននិងដែលមានសិទ្ធិបោះឆ្នោត លើកលែងតែមានចែងផ្សេងនៅក្នុងកិច្ចព្រមព្រៀងនេះ។ លើសពីនេះ ការសម្រេចនានាត្រូវតែធ្វើឡើងដោយសមាជិកឧបត្ថម្ភភាគច្រើន ដែលមានវត្តមាននិងដែលមានសិទ្ធិបោះឆ្នោត ក៏ដូចជាសមាជិកចូលរួមភាគច្រើនដែលមានវត្តមាននិងដែលមានសិទ្ធិបោះឆ្នោតផងដែរ។ ដើម្បីឲ្យច្បាស់ ការសម្រេចនានាត្រូវធ្វើឡើងទៅតាមនីតិវិធីដែលមានចែងជាលាយលក្សអក្សរនៅក្នុងកិច្ចប្រជុំនានានៃសន្និបាត។

- ៩. សន្និបាតត្រូវបោះឆ្នោតជ្រើសតាំងប្រធានមួយរូប និងអនុប្រធានពីររូប ដែលមានអាណត្តិរយៈពេលពីរឆ្នាំ។
- ១០. ប្រធានដោយមានការគាំទ្រពីអនុប្រធាន ត្រូវធ្វើជាអធិបតីនៅក្នុងសន្និបាត និងត្រូវអនុវត្តការកិច្ចនានាដែលសន្និបាតប្រគល់ជូន។
- ១១. ប្រធានត្រូវទទួលខុសត្រូវនៅចំពោះមុខសន្និបាត នៅក្នុងសម័យប្រជុំសន្និបាត។

មាត្រា ៨
ក្រុមប្រឹក្សា

១. ក្រុមប្រឹក្សាត្រូវមានតួនាទីជាអង្គការនីតិប្រតិបត្តិរបស់ វ.អ.ប.ស. និងត្រូវទទួលខុសត្រូវដឹកនាំការងារនានារបស់ វ.អ.ប.ស. តាមការណែនាំរបស់សន្និបាត។

២. ក្រុមប្រឹក្សានេះត្រូវមានសមាជិកចំនួនមិនលើសពីដប់ប្រាំពីររូប ដូចខាងក្រោមនេះ៖

- ក. សមាជិកឧបត្ថម្ភ ចំនួនប្រាំរូប ដែលបានជ្រើសតាំងដោយសន្និបាត
- ខ. សមាជិកចូលរួម ចំនួនប្រាំរូប ដែលបានជ្រើសតាំងដោយសន្និបាត
- គ. អ្នកជំនាញការ ឬ ភាគីមិនមែនរដ្ឋ ចំនួនប្រាំរូប ដែលអាចរួមចំណែកយ៉ាងច្រើនក្នុងការសម្រេចគោលបំណង របស់វ.អ.ប.ស. ត្រូវតែតាំងដោយក្រុមប្រឹក្សា
- ឃ. ប្រទេសជាម្ចាស់ផ្ទះ ត្រូវមានអាសនៈអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សានេះ និង
- ង. អគ្គនាយកពុំមានសិទ្ធិបោះឆ្នោតទេ។

៣. សមាជិកក្រុមប្រឹក្សា ដូចមានចែងក្នុងវាក្យខណ្ឌ២ក, ខ និងគ ត្រូវមានអាណត្តិសម្រាប់រយៈពេលពីរឆ្នាំ លើកលែង តែករណីដូចមានចែងក្នុងវាក្យខណ្ឌ ៤។

៤. សន្និបាតត្រូវតែធានាថា ប្រមាណពាក់កណ្តាលនៃចំនួនសមាជិកដំបូងក្នុងក្រុមប្រឹក្សាដែលត្រូវជ្រើសតាំង ដូច មានចែងក្នុងវាក្យខណ្ឌ២ក, ខ និង គ ខាងលើ ត្រូវបានជាប់ឆ្នោតសម្រាប់អាណត្តិដំបូងដែលមានរយៈពេលមួយឆ្នាំ ដើម្បីអាចបន្តនិរន្តរភាពនៃសមាជិកភាពរបស់ក្រុមប្រឹក្សានេះ។

៥. តាមការណែនាំរបស់សន្និបាត ក្រុមប្រឹក្សានេះត្រូវមានមុខងារដូចតទៅ៖

- ក. ជ្រើសរើសអគ្គនាយក សម្រាប់ការតែងតាំងដោយសន្និបាត
- ខ. អនុម័តលើយុទ្ធសាស្ត្ររបស់ វ.អ.ប.ស. និងពិនិត្យឡើងវិញនូវលទ្ធផល ការតាមដាន និងវាយតម្លៃ
- គ. អនុម័តលើកម្មវិធីការងារ និងថវិកាប្រចាំឆ្នាំ
- ឃ. អនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច
- ង. អនុម័តលើការទទួលយកថ្មីមួយចំនួនសម្រាប់គណកម្មការប្រឹក្សាយោបល់ ដោយអនុលោមតាមមាត្រា៩.២
- ច. អនុម័តលើលក្ខណវិនិច្ឆ័យសម្រាប់ជ្រើសរើសកម្មវិធីប្រចាំប្រទេស ដែលត្រូវតែមានសង្គតិភាពជាមួយគោល បំណងនានារបស់ វ.អ.ប.ស. និងផ្អែកលើលក្ខណវិនិច្ឆ័យអំពីគោលបំណងផ្សេងទៀត
- ឆ. អនុម័តលើសមាជិកភាពរបស់អនុគណៈកម្មការរបស់ក្រុមប្រឹក្សា និង
- ជ. អនុវត្តមុខងារដទៃទៀតដែលសន្និបាតប្រគល់ជូន ឬ ដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។

៦. សមាជិកនីមួយៗនៃក្រុមប្រឹក្សា ត្រូវមានសិទ្ធិបោះឆ្នោតមួយសម្លេង លើកលែងតែអគ្គនាយក។

៧. ក្រុមប្រឹក្សាត្រូវព្យាយាមធ្វើការសម្រេចផ្អែកលើគោលការណ៍ក្នុងសង្គមដោយប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។ ប្រសិនបើបានប្រឹងប្រែងអស់លទ្ធភាព ប៉ុន្តែនៅតែមិនអាចឈានដល់មតិក្នុងសង្គមទៀតនោះ ប្រធានអាចលើកសំណើឲ្យមានការសម្រេចជាជម្រើសចុងក្រោយតាមមតិភាគច្រើនធម្មតា នៃចំនួនសមាជិកដែលមានវត្តមាន និងដែលមានសិទ្ធិបោះឆ្នោត លើកលែងតែមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។ លើសពីនេះ ការអនុម័តលើការសម្រេចនានា ត្រូវតែធ្វើឡើងដោយសមាជិកឧបត្ថម្ភភាគច្រើនដែលមានវត្តមាន និងដែលមានសិទ្ធិបោះឆ្នោត ក៏ដូចជា សមាជិកចូលរួមភាគច្រើនដែលមានវត្តមាន និងដែលមានសិទ្ធិបោះឆ្នោត។ ដើម្បីឲ្យច្បាស់ ការសម្រេចនានាត្រូវធ្វើឡើងតាមនីតិវិធីដែលមានចែងជាលាយលក្ខណ៍នៅចន្លោះកិច្ចប្រជុំនានានៃក្រុមប្រឹក្សានេះ។

៨. ក្រុមប្រឹក្សានេះត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន តាមមតិក្នុងសង្គមក្នុងសម័យប្រជុំលើកដំបូងរបស់ខ្លួន។

៩. ក្រុមប្រឹក្សាត្រូវបោះឆ្នោតជ្រើសរើសប្រធានមួយរូប និងអនុប្រធានពីររូប ដែលមានអាណត្តិរយៈពេលពីរឆ្នាំ។

១០. ប្រធាន ដោយមានការគាំទ្រពីអនុប្រធាន ត្រូវធ្វើជាអធិបតីនៃក្រុមប្រឹក្សា និងត្រូវអនុវត្តមុខងារដែលបាន ប្រគល់ជូន។

១១. ប្រធានត្រូវទទួលខុសត្រូវនៅចំពោះមុខក្រុមប្រឹក្សា នៅក្នុងសម័យប្រជុំរបស់ខ្លួន។

១២. ដើម្បីឲ្យការសម្របសម្រួល និងប្រតិបត្តិការមានប្រសិទ្ធភាព ក្រុមប្រឹក្សាអាចបង្កើតអនុគណៈកម្មាធិការនានា ទៅតាមការចាំបាច់ រួមមានអនុគណៈកម្មាធិការសម្របសម្រួល អនុគណៈកម្មាធិការធនធានមនុស្ស អនុគណៈកម្មាធិការកម្មវិធី និងអនុគណៈកម្មាធិការសវនកម្មនិងហិរញ្ញវត្ថុ។ អនុគណៈកម្មាធិការសវនកម្មនិងហិរញ្ញវត្ថុ ត្រូវមានសមាជិកឧបត្ថម្ភ ធ្វើជាប្រធាន។

មាត្រា ៩
គណៈកម្មាធិការប្រឹក្សាយោបល់

១. ក្នុងនាមជាស្ថាប័នពិគ្រោះយោបល់ និងផ្តល់យោបល់គណៈកម្មាធិការប្រឹក្សាយោបល់ ត្រូវមានតួនាទីដូចតទៅ៖

- ក. ធ្វើជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈនិងឯកជន ស្តីពីការអភិវឌ្ឍន៍ និង
- ខ. ផ្តល់យោបល់ដល់ក្រុមប្រឹក្សាអំពីយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់ វ.អ.ប.ស. រួមមានកត្តាបង្រួបបង្រួម និងទំនាក់ទំនងរវាង វ.អ.ប.ស. និងអង្គការ ស្ថាប័នពាក់ព័ន្ធដទៃទៀត ដូចមានចែងនៅក្នុងមាត្រា១៦។

២. គណៈកម្មាធិការប្រឹក្សាយោបល់ត្រូវមានសមាសភាពជាអ្នកជំនាញការ និងភាគីដែលមិនមែនជារដ្ឋក្នុងនាមជាអ្នកនាំមុខ។ ពាក្យសុំចូលជាសមាជិកនៅក្នុងគណៈកម្មាធិការប្រឹក្សាយោបល់ត្រូវដាក់ជូនទៅអគ្គនាយកជាលាយលក្ខណ៍អក្សរ និងត្រូវមានការអនុម័តពីក្រុមប្រឹក្សា ដោយអនុលោមតាមមាត្រា ៨.៥៥។

៣. គណៈកម្មាធិការប្រឹក្សាយោបល់ត្រូវប្រជុំនៅក្នុងសម័យប្រជុំសាមញ្ញប្រចាំឆ្នាំ លើកលែងតែមានការសម្រេចផ្សេងទៀត។

៤. គណៈកម្មាធិការប្រឹក្សាយោបល់ត្រូវអនុម័តលើបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន និងអាចបោះឆ្នោតជ្រើសរើសប្រធានមួយរូប និងអនុប្រធានមួយរូប។

មាត្រា ១០

លេខាធិការដ្ឋាន និងអគ្គនាយក

- ១. តាមការណែនាំរបស់ក្រុមប្រឹក្សា និងសន្និបាត លេខាធិការដ្ឋានមានតួនាទីជាអង្គការប្រតិបត្តិការដ៏សំខាន់នៃ វ.អ.ប.ស. និងស្ថិតក្រោមការដឹកនាំរបស់អគ្គនាយកមួយរូប។
- ២. អគ្គនាយកត្រូវជ្រើសរើសដោយក្រុមប្រឹក្សា និងតែងតាំងដោយសន្និបាត។ អគ្គនាយកអាចចូលរួមនៅក្នុងកិច្ច ប្រជុំនានានៃក្រុមប្រឹក្សា និងសន្និបាត ប៉ុន្តែពុំមានសិទ្ធិបោះឆ្នោតនៅក្នុងកិច្ចប្រជុំទាំងនេះទេ។
- ៣. អគ្គនាយកនឹងត្រូវតែងតាំងសម្រាប់អាណត្តិដំបូងដែលមានរយៈពេលបួនឆ្នាំ និងអាចតែងតាំងឡើងវិញសម្រាប់ មួយអាណត្តិជាបន្ថែមទៀត។
- ៤. បន្ថែមលើមុខងារនានារបស់ខ្លួន ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ឬ ដែលក្រុមប្រឹក្សា ឬ សន្និបាតប្រគល់ ជូននៅក្នុងពេលណាមួយ និងតាមការណែនាំរបស់ក្រុមប្រឹក្សា និងសន្និបាត អគ្គនាយកត្រូវ ៖
 - ក. ផ្តល់ការដឹកនាំយុទ្ធសាស្ត្រសម្រាប់ វ.អ.ប.ស.
 - ខ. រៀបចំឯកសារចាំបាច់អំពីប្រតិបត្តិការ និងហិរញ្ញវត្ថុ
 - គ. រាយការណ៍ស្តីពីការអនុវត្តផ្ទៃក្នុងនៃសកម្មភាពរបស់ វ.អ.ប.ស. និងទាក់ទាញការយកចិត្តទុកដាក់ពីក្រុមប្រឹក្សា លើរាល់កិច្ចការ ដែលអគ្គនាយកចាត់ទុកថាអាចមានឥទ្ធិពលមកលើការបំពេញគោលបំណងរបស់ វ.អ.ប.ស.
 - ឃ. អនុវត្តតាមការណែនាំរបស់សន្និបាត និងក្រុមប្រឹក្សា និង
 - ង. ជាតំណាង វ.អ.ប.ស. ក្នុងមជ្ឈដ្ឋានខាងក្រៅ និងបង្កើតទំនាក់ទំនងរឹងមាំជាមួយសមាជិកនិងអ្នកពាក់ព័ន្ធនានា។
- ៥. លេខាធិការដ្ឋាន ត្រូវទទួលខុសត្រូវចំពោះមុខអគ្គនាយក និងត្រូវគាំទ្រដល់អគ្គនាយកក្នុងការអនុវត្តមុខងារដែល មានចែងក្នុងវាក្យខណ្ឌ ៤ និងសកម្មភាពស្នូលរបស់ វ.អ.ប.ស.។
- ៦. នៅក្នុងការអនុវត្តមុខងាររបស់ខ្លួន អគ្គនាយក និងបុគ្គលិកលេខាធិការដ្ឋាន មិនត្រូវស្វែងរក និងទទួលយកការ ណែនាំពីរដ្ឋណាមួយ ឬ អាជ្ញាធរណាមួយនៅខាងក្រៅ វ.អ.ប.ស. ឡើយ។ ពួកគេមិនត្រូវអនុវត្តសកម្មភាពណាមួយ ដែលអាចមានឥទ្ធិពលអវិជ្ជមានមកលើការកិច្ចរបស់ខ្លួន ក្នុងនាមជាមន្ត្រីអន្តរជាតិឡើយ។
- ៧. អគ្គនាយកត្រូវតែងតាំងបុគ្គលិកអគ្គលេខាធិការ អនុលាមតាមបទប្បញ្ញត្តិស្តីពីការជ្រើសរើសបុគ្គលិក ដែលអនុម័ត ដោយក្រុមប្រឹក្សា។ នៅក្នុងការជ្រើសរើស និងការចាត់តាំងបុគ្គលិក ត្រូវគិតគូរជាចាំបាច់អំពីប្រសិទ្ធភាព សមត្ថភាព ស្មារតី និងស្មារតីបង្រួបបង្រួម ដោយពិចារណាអំពីគោលការណ៍សមភាពយេនឌ័រ។

មាត្រា ១១

ការប្រើកាសា

ការប្រើកាសារបស់ វ.អ.ប.ស. គឺយកកាសាអង់គ្លេស។

មាត្រា ១២
ហិរញ្ញវត្ថុ

១. វ.អ.ប.ស. ទទួលបានធនធានហិរញ្ញវត្ថុរបស់ខ្លួនតាមរយៈ៖

- ក. វិភាគទានស្ម័គ្រចិត្តដែលសមាជិកផ្តល់ជូន
- ខ. វិភាគទានស្ម័គ្រចិត្តផ្តល់ជូនដោយប្រកាសមិនមែនរដ្ឋាភិបាល
- គ. ការលក់ឯកសារ និងប្រាក់ចំណូលផ្សេងទៀត
- ឃ. ប្រាក់ចំណូលបានពីការប្រាក់ដែលមានពីមូលនិធិដែលមានគណនេយ្យភាពពេញលេញ និង
- ង. ប្រកាសនានាផ្សេងទៀត អនុលោមតាមបទបញ្ជាហិរញ្ញវត្ថុ ដែលត្រូវអនុម័តដោយសន្និបាត តាមមតិក្នុងសង្គមស៊ីស។

២. សមាជិកទទួលបានការលើកទឹកចិត្តដើម្បីផ្តល់ការគាំទ្រដល់ វ.អ.ប.ស. និងធានាឲ្យមានស្ថិរភាពហិរញ្ញវត្ថុ តាមរយៈ វិភាគទានស្ម័គ្រចិត្តប្រចាំឆ្នាំទៅក្នុងមូលនិធិស្នូល ការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនានារបស់វិទ្យាស្ថាននេះ ឬ មធ្យោបាយសមស្របផ្សេងទៀត។

៣. ដើម្បីលើកកម្ពស់តម្លាភាពហិរញ្ញវត្ថុ សវនកម្មហិរញ្ញវត្ថុលើប្រតិបត្តិការរបស់ វ.អ.ប.ស. ត្រូវអនុវត្តនូវសវនកម្មជា រៀងរាល់ឆ្នាំ ពីសវនករឯករាជ្យមកពីស្ថាប័នខាងក្រៅ ដែលតែងតាំងដោយក្រុមប្រឹក្សា ហើយសវនកម្មត្រូវធ្វើឡើង ស្របតាមស្តង់ដារសវនកម្មអន្តរជាតិ។

៤. របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ត្រូវផ្តល់ជូនដល់សមាជិកជាបន្ទាន់តាមតែអាចធ្វើទៅបាន នៅ បំណាច់កាលបរិច្ឆេទនៃឆ្នាំហិរញ្ញវត្ថុនីមួយៗ ប៉ុន្តែមិនឲ្យយឺតជាងប្រាំមួយខែ ក្រោយកាលបរិច្ឆេទនោះ និងត្រូវសុំការ អនុម័តពីក្រុមប្រឹក្សានៅក្នុងសម័យប្រជុំនាពេលខាងមុខ ទៅតាមពេលវេលាសមស្រប។

មាត្រា ១៣
ការផ្សព្វផ្សាយ

ស្ថាប័ននានាចំណុះ វ.អ.ប.ស. ត្រូវរៀបចំគោលនយោបាយទូលំទូលាយអំពីការផ្សព្វផ្សាយ ដែលធានាឲ្យមាន តម្លាភាពនៃការងាររបស់ វ.អ.ប.ស. មានជាអាទិ៍៖

- ក. ការពិភាក្សា សេចក្តីសម្រេចនានា និងឯកសារត្រូវបានទទួល បានពិនិត្យ និងអនុម័តដោយសន្និបាត
- ខ. លក្ខណៈវិនិច្ឆ័យដែលជាមូលដ្ឋានសម្រាប់ការផ្តល់ឲ្យអង្គការនានានូវឋានានុក្រមជាអ្នកសង្កេតការណ៍
- គ. ការពិភាក្សា សេចក្តីសម្រេច និងឯកសារពាក់ព័ន្ធនានានៅក្នុងក្រុមប្រឹក្សានេះ
- ឃ. លក្ខណវិនិច្ឆ័យ សម្រាប់ការជ្រើសរើសអ្នកជំនាញការ និងភាគីមិនមែនរដ្ឋ នៅក្នុងក្រុមប្រឹក្សា
- ង. លក្ខណវិនិច្ឆ័យ និងវិធីសាស្ត្រសម្រាប់សកម្មភាពនៃកម្មវិធីប្រចាំប្រទេសនានា
- ច. លក្ខណវិនិច្ឆ័យសម្រាប់ការអនុម័តឯកភាពលើសមាជិកគណៈកម្មាធិការប្រឹក្សាយោបល់ និង

៨. របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្មរបស់ វ.អ.ប.ស.។

មាត្រា ១៤

បុគ្គលភាពគតិយុត្ត

វ.អ.ប.ស. មានបុគ្គលលក្ខណៈគតិយុត្ត និងសមត្ថភាពដូចតទៅ៖

- ក. ចុះកិច្ចសន្យា
- ខ. ទិញ និងលក់អចលនទ្រព្យ និងចលនទ្រព្យ និង
- គ. ចាត់ចែង និងការពារខ្លួនតាមនីតិវិធីច្បាប់។

មាត្រា ១៥

បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ

វ.អ.ប.ស. មានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិនៅក្នុងរដ្ឋជាសមាជិកដែលមានស្នាក់ការកណ្តាល និងអាចស្វែងរកបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិនៅក្នុងសមាជិកផ្សេងទៀត ដែលចាំបាច់ និងសមស្របសម្រាប់ការអនុវត្តមុខងាររបស់ វ.អ.ប.ស. នៅក្នុងដែនដីរបស់រដ្ឋជាសមាជិក ដោយគិតគូរសមស្របអំពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិបែបនេះ ដែលធ្លាប់មានប្រើប្រាស់នៅក្នុងអង្គការអន្តរជាតិប្រហាក់ប្រហែលគ្នានេះ។ បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិបែបនេះត្រូវបានកំណត់នៅក្នុងកិច្ចព្រមព្រៀងដោយឡែកក្នុងចំណោម ឬរវាង វ.អ.ប.ស. និងសមាជិកនីមួយៗ។

មាត្រា ១៦

ភាពជាដៃគូសហប្រតិបត្តិការ

- ១. វ.អ.ប.ស. អាចបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយអង្គការដទៃ ដែលរួមទាំង អង្គការអន្តរជាតិ អង្គការអន្តររដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលបំណងរបស់ វ.អ.ប.ស.។
- ២. វ.អ.ប.ស. ក៏អាចអញ្ជើញអង្គការនានាដែលមានគោលបំណងប្រហែលគ្នាលើការអភិវឌ្ឍបែកតែង ដើម្បីចូលរួមជាដៃគូយុទ្ធសាស្ត្រ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមកសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងផងដែរ។

មាត្រា ១៧

អន្តរប្បញ្ញត្តិ

១. មុនពេលដែលលេខាធិការដ្ឋាននៃ វ.អ.ប.ស. បានបង្កើតឡើង អង្គការនេះត្រូវមានតួនាទី និងអនុវត្តមុខងារជាលេខាធិការដ្ឋាន។ នាយកប្រតិបត្តិនៃអង្គការនេះ ត្រូវមានតួនាទីជាអគ្គនាយកនៃ វ.អ.ប.ស. រហូតដល់ពេលដែលសន្និបាតបានតែងតាំងអគ្គនាយក អនុលោមតាមមាត្រា ៧.៥១។

២. នៅក្រោយពេលកិច្ចព្រមព្រៀងនេះចូលជាធរមានសិទ្ធិ កាតព្វកិច្ច ការសន្យានានា សាខា/ការិយាល័យតំបន់^២ ដែលមានស្រាប់ និងទ្រព្យរបស់អង្គការខាងលើ ត្រូវតែប្រគល់ទៅឲ្យ វ.អ.ប.ស. អនុលោមតាមដំណើរការចាំបាច់ របស់អង្គការនោះ។

៣. បទបញ្ជា បទប្បញ្ញត្តិ សេចក្តីសម្រេច នីតិវិធី និងការអនុវត្តរបស់អង្គការនេះនឹងត្រូវ វ.អ.ប.ស. យកមកអនុវត្ត រហូតដល់មានការសម្រេចណាមួយរបស់សន្និបាត ក្រុមប្រឹក្សា ឬ អគ្គនាយកទៅតាមករណីសមស្រប លើកលែងតែ ការអនុវត្តទាំងនោះពុំមានសង្គតិភាពជាមួយកិច្ចព្រមព្រៀងនេះ ឬអាចធ្វើឡើងតាមរយៈបទបញ្ជា បទប្បញ្ញត្តិ សេចក្តីសម្រេច នីតិវិធី និងបទពិសោធ ដែលត្រូវបានអនុម័តដោយសន្និបាត ឬ ក្រុមប្រឹក្សា។

៤. លុះត្រាណា រដ្ឋ និងអង្គការសមាហរណកម្មថ្នាក់តំបន់ដែលក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងមានចំនួនគ្រប់គ្រាន់ ចំណុចនីមួយៗដែលមានចែងនៅក្នុងវាក្យខណ្ឌរងចាប់ពី ក ដល់ គ នៃមាត្រា ៨.២ ដែលជាតម្រូវការអំពី ចំនួនសមាជិកក្រុមប្រឹក្សាអាចយកមកប្រើបាន ដោយគ្រាន់តែរក្សាភាពបត់បែនស្របតាមសេចក្តីសម្រេចរបស់ សន្និបាត។

**មាត្រា ១៨
ការិយាល័យកម្ពុជាឯកសារ**

អគ្គនាយកនៃលេខាធិការដ្ឋាន គឺជាអ្នករក្សាទុកកិច្ចព្រមព្រៀងនេះ។

**មាត្រា ១៩
ហត្ថលេខា**

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្រុងវីយ៉ុ ដឺហ្សានេរ៉ូ នៃប្រទេសប្រេស៊ីល កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១២ និងត្រូវបើកចំហសម្រាប់ទទួលហត្ថលេខាសម្រាប់រយៈពេលដប់ពីរខែបន្តទៀត។

**មាត្រា ២០
ការផ្តល់សច្ចាប័ន ការទទួលយក និងការអនុម័ត**

១. រដ្ឋ និងអង្គការសមាហរណកម្មថ្នាក់តំបន់ដែលជាហត្ថលេខី ត្រូវផ្តល់សច្ចាប័ន ទទួលយក ឬ អនុម័តលើ កិច្ចព្រមព្រៀងនេះ ។

២. លិខិតុបករណ៍នៃការផ្តល់សច្ចាប័ន ការទទួលយក និងការអនុម័ត នឹងត្រូវតម្កល់ទុកនៅការិយាល័យតម្កល់ ឯកសារ។

**មាត្រា ២១
ការសុំចូលជាសមាជិក**

² ទាក់ទងនឹងការប្រគល់អំណាចរបស់ការិយាល័យតំបន់នៃ វ.អ.ប.ស. ការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលប្រទេសដាណឺម៉ាក និងអាហ្ស៊ែរី គឺជាការចាំបាច់។

១. កិច្ចព្រមព្រៀងនេះត្រូវបើកចំហសម្រាប់ការសុំចូលជាសមាជិកពីភាគីរដ្ឋ ឬអង្គការសមាហរណកម្មថ្នាក់តំបន់ ណាមួយ ដែលពុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

២. លិខិតូបករណ៍នៃការសុំចូលជាសមាជិកត្រូវតម្កល់ទុកនៅការិយាល័យតម្កល់ឯកសារ។

មាត្រា ២២

ការចូលជាធរមាន

១. កិច្ចព្រមព្រៀងនេះត្រូវចូលជាធរមាននៅថ្ងៃទីសាមសិប បន្ទាប់ពីការតម្កល់ទុកនូវលិខិតូបករណ៍ទីបី សម្រាប់ការ ផ្តល់សច្ចាប័ន ការទទួលយក ការអនុម័តឯកភាព ឬការសុំចូលជាសមាជិក។

២. សម្រាប់រដ្ឋ ឬ អង្គការសមាហរណកម្មថ្នាក់តំបន់នីមួយៗ ដែលបានផ្តល់សច្ចាប័ន ទទួលយក អនុម័ត ឬ ការសុំ ចូលជាសមាជិក នៅក្រោយពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន ការចូលជាធរមាននៅក្រោមកិច្ចព្រមព្រៀង នេះសម្រាប់ភាគីទាំងនោះ គឺនៅថ្ងៃទីសាមសិប បន្ទាប់ពីការតម្កល់នូវលិខិតូបករណ៍ដែលពាក់ព័ន្ធនោះ។

មាត្រា ២៣

លក្ខខណ្ឌលើកលែង

គ្មានលក្ខខណ្ឌលើកលែងណាមួយដែលមានចែងសម្រាប់កិច្ចព្រមព្រៀងនេះទេ។

មាត្រា ២៤

វិសោធនកម្ម

១. ភាគីណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ អាចលើកស្ទើរឲ្យមានវិសោធនកម្មលើកិច្ចព្រមព្រៀងនេះ ដោយត្រូវដាក់ ជូនសំណើនោះទៅអគ្គនាយកនៃលេខាធិការដ្ឋាន។ អគ្គនាយកត្រូវជូនដំណឹងអំពីសំណើវិសោធនកម្មនោះទៅសមា ជិកទាំងអស់នៃ វ.អ.ប.ស. យ៉ាងហោចណាស់កៅសិបថ្ងៃ មុនការពិចារណាដោយសន្និបាតលើសំណើនោះ។

២. វិសោធនកម្មកិច្ចព្រមព្រៀងនេះចូលជាធរមានចំពោះសមាជិកទាំងឡាយដែលបានទទួលយកវិសោធនកម្មកិច្ច ព្រមព្រៀងរយៈពេលកៅសិបថ្ងៃ បន្ទាប់ពីការតម្កល់នូវលិខិតូបករណ៍យល់ព្រមដោយសមាជិកយ៉ាងហោចពីរភាគបី នៃកិច្ចព្រមព្រៀង ដែលអនុម័តចុងក្រោយដោយសន្និបាត លើកលែងមានបទប្បញ្ញត្តិដោយឡែកក្នុងសំណើសុំ វិសោធនកម្ម។ លិខិតូបករណ៍ចាំបាច់ត្រូវមានសម្លេងពីរភាគបីនៃសមាជិកឧបត្ថម្ភ រួមទាំងសម្លេងពីរភាគបីនៃ សមាជិកចូលរួម ទើបវិសោធនកម្មនេះចូលជាធរមាន។

មាត្រា ២៥

ការលាលែង

សមាជិកណាមួយអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីគោលបំណង ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ ការដកខ្លួនចេញនេះចូលជាធរមានក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពី កាល បរិច្ឆេទនៃការទទួលលិខិតជូនដំណឹង ដោយអគ្គនាយកនៃលេខាធិការដ្ឋាន។

មាត្រា ២៦
ការបកស្រាយ

ក្នុងករណីមានការបកស្រាយរវាងសមាជិកណាមួយ និង វ.អ.ប.ស. ឬរវាងសមាជិកណាមួយនៃ វ.អ.ប.ស. ត្រូវធ្វើជូនប្រធានសន្និបាត ដើម្បីទទួលបានការសម្រេចដោយសន្និបាត។ សន្និបាតធ្វើសេចក្តីសម្រេចតាមមតិក្នុងសង់ស៊ីស។ ក្នុងករណីរកមតិក្នុងសង់ស៊ីសពុំបានទេ សេចក្តីសម្រេចត្រូវអនុម័តដោយសមាជិកពីរភាគបីដែលមានវត្តមាន និង ដែលមានសិទ្ធិបោះឆ្នោត ជាជម្រើសចុងក្រោយ។ ការអនុម័តសេចក្តីសម្រេចខាងលើត្រូវមានសម្លេងពីរភាគបីនៃសមាជិក ឧបត្ថម្ភដែលមានវត្តមាន និងមានសិទ្ធិបោះឆ្នោត ព្រមទាំងសម្លេងពីរភាគបីនៃសមាជិកចូលរួមដែលមានវត្តមាននិង ដែលមានសិទ្ធិបោះឆ្នោត។ កិច្ចព្រមព្រៀងនេះ រួមទាំងសេចក្តីសម្រេចទាំងឡាយត្រូវបកស្រាយដោយអនុលោមតាមនីតិវិធីបកស្រាយទៅតាមវិធានទំនៀមទម្លាប់នៃនីតិសាធារណៈអន្តរជាតិ ដូចជាអនុសញ្ញាទីក្រុងវីយែនស្តីពីច្បាប់សន្និសញ្ញាអនុម័តឆ្នាំ១៩៦៩។

មាត្រា ២៧
ការពិគ្រោះយោបល់

- ១. សមាជិកណាមួយរបស់ វ.អ.ប.ស. អាចស្នើសុំជាលាយលក្ខណ៍អក្សរដើម្បីពិគ្រោះយោបល់ជាមួយអគ្គនាយកនៃ វ.អ.ប.ស. ឬជាមួយសមាជិកដទៃទៀតអំពីបញ្ហាណាមួយទាក់ទងនឹងការអនុវត្ត ឬដំណើរការនៃកិច្ចព្រមព្រៀងនេះ។
- ២. ការពិគ្រោះយោបល់របស់សមាជិកត្រូវសម្រេចនូវដំណោះស្រាយបញ្ហាដែលមានការយោគយល់គ្នាទៅវិញទៅមកដោយសន្តិវិធី។
- ៣. ការពិគ្រោះយោបល់ក្នុងមាត្រានេះមិនត្រូវផ្សព្វផ្សាយដល់សមាជិកដទៃទៀតណាមួយ លុះត្រាតែមានការយល់ព្រមផ្សេង ដោយមិនប៉ះពាល់សិទ្ធិនៃសមាជិកណាមួយដែលបានលើកបញ្ហានៅក្នុងសន្និបាត។

មាត្រា ២៨
ការបញ្ចប់

- ១. កិច្ចព្រមព្រៀងនេះអាចបញ្ចប់បានតាមរយៈការសម្រេចដោយមតិក្នុងសង់ស៊ីសតែមួយគត់នៅក្នុងសន្និបាត ដែលមានសមាជិកទាំងអស់ចូលរួម។
- ២. រាល់សេចក្តីសម្រេចដែលធ្វើឡើងនៅក្នុងវាក្យខណ្ឌ ១ មិនត្រូវចូលជាធរមានមុនពេលផុតកំណត់ដប់ពីរខែឡើយ លើកលែងតែមានការសម្រេចដោយឡែករបស់សន្និបាត ដោយមតិក្នុងសង់ស៊ីស។
- ៣. ការបញ្ចប់កិច្ចព្រមព្រៀងនេះ នឹងពុំមានឥទ្ធិពលមកលើការអនុវត្តគម្រោង ឬកម្មវិធីណាមួយ ដែលធ្វើឡើងនៅក្រោមកិច្ចព្រមព្រៀងនេះ និងមិនប្រតិបត្តិពេញលេញនៅក្នុងពេលបិទបញ្ចប់កិច្ចព្រមព្រៀងនេះឡើយ លើកលែងតែមានការឯកភាពជាឯកច្ឆន្ទពីសន្និបាត។
- ៤. ក្រោយការបញ្ចប់ សន្និបាតអាចមូលមតិក្នុងសង់ស៊ីសក្នុងការផ្ទេរទ្រព្យ និងសម្បត្តិធានារបស់ វ.អ.ប.ស. ទៅអង្គការអន្តរជាតិមួយ ឬ ច្រើន ដែលមានគោលដៅដូចគ្នា ឬ គោលដៅដូចគ្នាកាត់ច្រើន ទៅនឹងគោលដៅរបស់

វ.អ.ប.ស. ដូចមានចែងក្នុងមាត្រា ២។ ផ្ទុយទៅវិញ ទ្រព្យនិងសម្បត្តិរបស់ វ.អ.ប.ស. អាចបែងចែកទៅសមាជិក នានា ដោយអនុលោមតាមនីតិវិធីណាមួយដែលបានឯកភាពដោយសន្និបាត។

ដើម្បីជាសាក្សី តំណាងដូចមានឈ្មោះខាងក្រោម ដែលបានទទួលសិទ្ធិពីរដ្ឋាភិបាលរៀងៗខ្លួន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ។

ធ្វើជាភាសាអង់គ្លេស នៅទីក្រុងវីយ៉ុ ដ៏ ហ្សានេរ៉ូ នាថ្ងៃទីម្ភៃ ខែមិថុនា ឆ្នាំពីរពាន់ដប់ពីរ ។

រដ្ឋាភិបាលអូស្ត្រាលី

ព្រះរាជាណាចក្រកម្ពុជា

សាធារណរដ្ឋកូសូវ៉ូ

ព្រះរាជាណាចក្រដាណ្ឌំម៉ាក

សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី

សាធារណរដ្ឋប្រជាមានិតកម្ពុជា

សាធារណរដ្ឋកូរ៉េ

សាធារណរដ្ឋគីរីបាទី

អាវ៉ាប៊ូម

ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង

ព្រះរាជាណាចក្រនីវេស

សាធារណរដ្ឋសង្គមនិយមវៀតណាម

រដ្ឋឯករាជ្យប៉ាពួញូឌីន

សាធារណរដ្ឋហ្វីលីពីន

សាធារណរដ្ឋប៉ាហ្គាយ

កាលបរិច្ឆេទ: ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១១

រដ្ឋកាតា

Agreement on the Establishment of the Global Green Growth Institute

The Parties to this Agreement,

Acknowledging that the integration of economic growth and environmental sustainability is essential for the future of humankind;

Recognizing the need to develop and diffuse a new model of economic growth—green growth—that simultaneously targets economic performance and environmental sustainability, ultimately supporting the global paradigm shift towards a sustainable economy;

Supporting the sustainable development of developing and emerging countries, including the poorest communities within those countries and the least developed countries, through effective green growth strategies and plans that deliver poverty reduction, job creation and social inclusion in an environmentally sustainable manner;

Striving to achieve the sustainable development of the international community through dialogue, collective learning and collaboration between developed and developing countries and the public and private sectors;

Contributing to the successful outcome of the United Nations process on sustainable development and attainment of other internationally agreed goals, including the Millennium Development Goals such as eradicating extreme poverty and hunger, ensuring environmental sustainability and developing global partnerships for development;

Pursuing a close collaboration with other international organizations and international financial institutions that promote green growth;

Understanding that the design and implementation of green growth require continuity and a long term perspective;

Noting that a new kind of interdisciplinary and multi-stakeholder international organization is necessary to effectively address climate change and implement low-carbon development strategies; and

Desiring to establish the Global Green Growth Institute as an international organization;

Have agreed as follows:

Article 1

ESTABLISHMENT

1. The Global Green Growth Institute is hereby established as an international organization (hereinafter referred to as the “GGGI”).
2. The headquarters of the GGGI shall be located in Seoul, the Republic of Korea.

Article 2

OBJECTIVES

The GGGI shall promote sustainable development of developing and emerging countries, including the least developed countries, by:

- a. supporting and diffusing a new paradigm of economic growth: green growth, which is a balanced advance of economic growth and environmental sustainability;
- b. targeting key aspects of economic performance and resilience, poverty reduction, job creation and social inclusion, and those of environmental sustainability such as climate change mitigation and adaptation, biodiversity protection and securing access to affordable, clean energy, clean water and land; and
- c. creating and improving the economic, environmental and social conditions of developing and emerging countries through partnerships between developed and developing countries and the public and private sectors.

Article 3

DEFINITIONS

For the purposes of this Agreement:

- a. *contributing member* means a Member of the GGGI that has provided a multi-year financial contribution of core funding of no less than 15 million USD over three years or 10 million USD over the first two years. The level and nature of contribution required to qualify as a contributing member shall be kept under review by the Assembly, and may be adjusted by the Assembly by consensus to support the growth of the GGGI over time;
- b. *participating member* means a Member of the GGGI that is not a contributing member under paragraph a;
- c. *members present and voting* means members present and casting an affirmative or a negative vote. A quorum for any decision of the Assembly or Council shall be a simple majority of the

members of the respective organ. For the avoidance of doubt, signatory States and regional integration organizations under Article 5.3 shall be counted for the purposes of quorum at the first session of the Assembly; and

d. *the Organization* means the body known as the Global Green Growth Institute established as a non-profit foundation on 16 June 2010 in the Republic of Korea.

Article 4

ACTIVITIES

In order to accomplish its objectives, the GGGI shall engage in the following types of activities:

- a. supporting developing and emerging countries with capacity building to design and implement green growth plans at the national, provincial, or local level to facilitate poverty reduction, job creation and social inclusion;
- b. pursuing research to advance the theory and practice of green growth, drawing particularly from the experience of governments and industries;
- c. facilitating public-private cooperation to foster an enabling environment for resource-efficient investment, innovation, production and consumption, and diffusion of best practices;
- d. disseminating evidence-based knowledge and enhancing public awareness of green growth and sustainable development; and
- e. performing any other activities relevant to the objectives of the GGGI.

Article 5

MEMBERSHIP

1. A state or regional integration organization¹ shall become a Member of the GGGI by becoming Party to this Agreement. The membership of the GGGI is open to any member state of the United Nations or regional integration organization that subscribes to the objectives of the GGGI under Article 2.

2. No Member shall be liable, by reason of its status or participation in the GGGI, for acts, omissions or obligations of the GGGI.

¹ *Regional integration organization shall mean an organization constituted by sovereign states of a given region, to which its member states have transferred competence in respect of matters governed by the present Agreement.*

3. Signatory States and regional integration organizations that have not submitted an instrument of ratification, acceptance or approval to the Director-General by the time of entry-into-force of the Agreement shall, at the first session of the Assembly, have the same capacities as Members, including the right to vote and the ability to be elected to, and serve on, the Council. For the avoidance of doubt, this paragraph shall not apply in relation to subsequent sessions of the Assembly.

4. Any regional integration organization which becomes a Party to the Agreement without any of its member states being a Party shall be bound by all the obligations under the Agreement. In the case of such organizations, where one or more of its member states is a Party to the Agreement, the organizations and its member states shall decide on their respective responsibilities for the performance of their obligations under the Agreement. A separate arrangement on the modalities of the exercise of membership shall be negotiated prior to membership for regional integration organizations and subsequently approved by the Assembly.

5. In their instruments of ratification, acceptance, approval or accession, regional integration organizations shall declare the extent of their competence with respect to the matters governed by the Agreement. These organizations shall also inform the Depositary, who shall in turn inform the Parties, of any substantial modification in the extent of their competence.

Article 6

ORGANS

1. The GGGI shall have an Assembly, a Council, an Advisory Committee and a Secretariat as its principal organs.

2. Branch offices or other subsidiary organs of the GGGI may be established if the Assembly so decides as required to support its activities.

Article 7

THE ASSEMBLY

1. The Assembly is the supreme organ of the GGGI and shall be composed of Members.

2. The Assembly shall meet once every two years in ordinary sessions, or as otherwise decided by the Assembly. An extraordinary session of the Assembly shall be convened upon the initiative of one-third of its Members. Sessions of the Assembly shall take place at the headquarters of the GGGI, unless the Assembly decides otherwise.

3. The Assembly shall adopt its rules of procedure by consensus at its first session. For the avoidance of doubt, this Agreement prevails to the extent of any inconsistency between this Agreement and the rules of procedure.

4. The Assembly may grant Observer status to non-state entities such as intergovernmental organizations, private companies, research institutes and non-governmental organizations (NGOs), based on criteria agreed by the Assembly. Representatives with Observer status may engage in discussions in the Assembly but shall not have voting rights in Assembly deliberations. Further provisions relating to the participation of Observers in the Assembly may be made in the rules of procedure referred to in paragraph 3.

5. The functions of the Assembly shall include:

- a. electing Members to the Council, in accordance with Article 8.2, and considering the principle of rotation;
- b. appointing the Director-General who shall be nominated by the Council;
- c. considering and adopting amendments to this Agreement, in accordance with Article 24;
- d. advising on the overall direction of the GGGI's work;
- e. reviewing progress in meeting the GGGI's objectives;
- f. receiving reports from the Secretariat on strategic, operational and financial matters; and
- g. providing guidance on cooperative partnerships and linkages with other international bodies in accordance with Article 16.

6. Each Member shall be entitled to one vote.

7. Members that are regional integration organizations shall, in matters for which they are responsible in accordance with Article 5.4 and 5.5, exercise their right to vote with a number of votes equal to the number of their member states that are Parties to the Agreement. The modalities of the exercise of membership rights shall be included in the separate arrangement set out in Article 5.4 to be negotiated prior to membership for regional integration organizations.

8. The Assembly shall make every effort to reach decisions by consensus. If all efforts at consensus have been exhausted, and no consensus reached, on the request by the President, decisions shall as a last resort be adopted by a simple majority of the members present and voting, except as otherwise provided in this Agreement. In addition, the adoption of decisions shall require a majority of contributing members present and voting, as well as a majority of participating members present and voting. For the avoidance of doubt, decisions may be taken by written procedure between meetings of the Assembly.

9. The Assembly shall elect one President and two Vice-Presidents with terms of two years.

10. The President, with the support of the Vice-Presidents, shall preside over the Assembly and shall carry out the duties which are entrusted to her or him.

11. The President shall be responsible to the Assembly while it is in session.

Article 8

THE COUNCIL

1. The Council shall act as the executive organ of the GGGI and shall, under the guidance of the Assembly, be responsible for directing the activities of the GGGI.

2. The Council shall consist of no more than seventeen members, as follows:

- a. five contributing members elected by the Assembly;
- b. five participating members elected by the Assembly;
- c. five experts or non-state actors who can contribute substantially to the objectives of the GGGI, appointed by the Council;
- d. the host country, which shall have a permanent seat on the Council; and
- e. the Director-General without a voting right.

3. The members of the Council specified in paragraph 2 a, b and c shall serve for terms of two years, except as provided in paragraph 4.

4. The Assembly shall ensure that around half of the initial Council members elected under paragraph 2 a, b and c are elected for an initial term of one year, for the purposes of continuity of Council membership.

5. The functions of the Council, under the guidance of the Assembly, shall be to:

- a. nominate a Director-General for appointment by the Assembly;
- b. approve the GGGI's strategy, and review the results, monitoring and evaluation framework;
- c. approve the annual work program and budget;
- d. approve audited financial statements;
- e. approve the admission of new members to the Advisory Committee in accordance with Article 9.2;
- f. approve the criteria for country program selection, which shall be consistent with the objectives of the GGGI and based, *inter alia*, on objective criteria;
- g. approve the Council Sub-Committees' membership; and
- h. perform any other functions delegated by the Assembly or conferred elsewhere in this Agreement.

6. Each member of the Council shall be entitled to one vote except for the Director-General.

7. The Council shall make every effort to reach decisions by consensus. If all efforts at consensus have been exhausted, and no consensus reached, on the request by the Chair, decisions shall as a last resort be adopted by a simple majority of the members present and voting, except as otherwise provided in this Agreement. In addition, the adoption of decisions shall require a majority of contributing members present and voting, as well as a majority of participating members present and voting. For the avoidance of doubt, decisions may be taken by written procedure between meetings of the Council.

8. The Council shall adopt its rules of procedure by consensus at its first session.

9. The Council shall elect one Chair and two Vice-Chairs with terms of two years.

10. The Chair, with the support of the Vice-Chairs, shall preside over the Council and shall carry out the duties which are entrusted to her or him.

11. The Chair shall be responsible to the Council while it is in session.

12. For the effective coordination and operation, the Council may establish sub-committees including, as appropriate, a Facilitative Sub-Committee, a Human Resources Sub-Committee, a Program Sub-Committee and an Audit & Finance Sub-Committee. The Audit & Finance Sub-Committee shall be chaired by a contributing member.

Article 9

THE ADVISORY COMMITTEE

1. The Advisory Committee, as a consultative and advisory organ of the GGGI, shall have a key role in:

- a. serving as a forum for public-private cooperation on green growth; and
- b. advising the Council on the strategy and activities of the GGGI, including with regard to any synergies and linkages between the GGGI and other actors that may be pursued through Article 16.

2. The Advisory Committee shall be composed of leading, relevant experts and non-state actors. Applications for membership to the Advisory Committee shall be presented to the Director-General in writing, and shall be approved by the Council in accordance with Article 8.5 e.

3. The Advisory Committee shall meet in regular session which shall be held once a year unless it decides otherwise.

4. The Advisory Committee shall adopt its rules of procedure, and may elect a Chair and a Vice Chair.

Article 10

THE SECRETARIAT AND DIRECTOR-GENERAL

1. The Secretariat shall, under the guidance of the Council and Assembly, be the chief operational organ of the GGGI, and be headed by a Director-General.

2. The Director-General shall be nominated by the Council and appointed by the Assembly. The Director-General may participate in meetings of the Council and the Assembly, but shall not vote at such meetings.

3. The Director-General shall be appointed for an initial term of four years and may be reappointed for a further term.

4. In addition to any functions conferred on the Director-General elsewhere in this Agreement or by the Council or Assembly from time to time, the Director-General shall, under the guidance of the Council and Assembly:

- a. provide strategic leadership for the GGGI;
- b. prepare all necessary operational and financial documents;
- c. report on the overall implementation of the GGGI's activities and bring to the attention of the Council any matter which he or she considers might impact on the fulfillment of the GGGI's objectives;
- d. carry out the directions of the Assembly and the Council; and
- e. represent the GGGI externally and develop strong relations with Members and other stakeholders.

5. The Secretariat shall be responsible to the Director-General and shall, *inter alia*, support the Director-General in carrying out the functions listed in paragraph 4 and the core activities of the GGGI.

6. In the performance of their duties, the Director-General, and the staff of the Secretariat shall neither seek nor receive instructions from any state or from any authority external to the GGGI. They shall refrain from any action which might reflect adversely on their position as international officials.

7. The Director-General shall appoint the staff of the Secretariat in accordance with staff regulations approved by the Council. Efficiency, competence, merit and integrity shall be the

necessary considerations in the recruitment and employment of the staff, taking into account the principle of gender equality.

Article 11
WORKING LANGUAGE

The working language of the GGGI shall be English.

Article 12
FINANCE

1. The GGGI shall obtain its financial resources through:

- a. voluntary contributions provided by Members;
- b. voluntary contributions provided by non-governmental sources;
- c. the sale of publications and other revenue;
- d. interest income from trusts; and
- e. any other sources in accordance with the financial rules to be adopted by the Assembly by consensus.

2. Members are encouraged to support the GGGI and ensure its financial stability through voluntary annual contribution of core funding, active engagement in its activities or other appropriate means.

3. To promote financial transparency, a financial audit of the operations of the GGGI shall be conducted on an annual basis by an independent external auditor appointed by the Council and the audit shall be conducted in accordance with international auditing standards.

4. The audited financial statements shall be made available to Members as soon as possible after the close of each financial year, but not later than six months after that date, and shall be considered for approval by the Council at its next session, as appropriate.

Article 13
DISCLOSURE

The organs of the GGGI shall develop a comprehensive disclosure policy which ensures transparency in the work of the GGGI, including:

- a. the discussions, decisions and documents received, reviewed and adopted by the Assembly;
- b. the criteria on which non-state entities are granted Observer status;

- c. the discussions, decisions and related documents in the Council;
- d. the criteria on which experts and non-state actors in the Council are selected;
- e. the criteria and methodology for country program selection;
- f. the criteria on which the members of the Advisory Committee are approved; and
- g. the GGGI's annual audited financial statements.

Article 14

LEGAL PERSONALITY AND CAPACITY

The GGGI shall possess legal personality and have the capacity:

- a. to contract;
- b. to acquire and dispose of immovable and movable property; and
- c. to institute and defend itself in legal proceedings.

Article 15

PRIVILEGES AND IMMUNITIES

The GGGI may enjoy such privileges and immunities in the member state in which it is headquartered, and may seek such privileges and immunities in other Members, as may be necessary and appropriate for the proper functioning of the GGGI in the territory of member states, in due consideration of such privileges and immunities as are customarily accorded to a similar types of international organization. Such privileges and immunities shall be specified in a separate agreement that may be concluded among the Members or between the GGGI and the individual Member.

Article 16

COOPERATIVE PARTNERSHIPS

1. The GGGI may establish cooperative relationships with other organizations, including international, intergovernmental and non-governmental organizations, with a view to further the objectives of the GGGI.
2. The GGGI may also invite organizations with which it shares similar objectives in green growth, to enter into a strategic partnership for mutual cooperation on a medium or long-term basis.

Article 17

TRANSITIONAL PROVISIONS

1. Until such time as the Secretariat of the GGGI has been established, the Organization shall serve and perform functions of the Secretariat. The Executive Director of the Organization shall serve as the Director-General of the GGGI until the Assembly appoints the Director-General in accordance with Article 7.5b.
2. Upon the entry into force of this Agreement, the rights, obligations, undertakings, existing branch/regional offices² and property of the Organization above shall devolve to the GGGI in accordance with any necessary processes of that body.
3. The rules, regulations, resolutions, procedures and practices of the Organization shall apply to the GGGI until otherwise decided by the Assembly, the Council or the Director-General as appropriate, and only to the extent that they are not inconsistent with this Agreement or with any rules, regulations, resolutions, procedures and practices adopted by the Assembly or the Council.
4. Until a sufficient number of states and regional integration organizations become Party to this Agreement, each number specified in the respective subparagraphs a through c of Article 8.2 as a requirement for the number of the Council members may be applied flexibly as decided by the Assembly.

Article 18

DEPOSITARY

The Director-General of the Secretariat shall be the Depositary of this Agreement.

Article 19

SIGNATURE

This Agreement shall be open for signature at Rio de Janeiro in Brazil as of 20 June 2012 and shall remain open for signature for twelve months.

² *On the issue of devolvement of the GGGI's regional offices, consultation with the governments of Denmark and the United Arab Emirates will be necessary.*

Article 20

RATIFICATION, ACCEPTANCE AND APPROVAL

1. This Agreement shall be subject to ratification, acceptance or approval by the signatory States and regional integration organizations.
2. Instruments of ratification, acceptance or approval shall be deposited with the Depositary.

Article 21

ACCESSION

1. This Agreement shall be open for accession by any state or regional integration organization which has not signed the Agreement.
2. Instruments of accession shall be deposited with the Depositary.

Article 22

ENTRY INTO FORCE

1. This Agreement shall enter into force on the thirtieth day after the deposit of the third instrument of ratification, acceptance, approval or accession.
2. For each state or regional integration organization ratifying, accepting, approving or acceding to this Agreement after the entry into force, this Agreement shall enter into force on the thirtieth day after the deposit of the respective instrument.

Article 23

RESERVATIONS

No reservations shall be made to the Agreement.

Article 24

AMENDMENTS

1. Any Party to this Agreement may propose an amendment to this Agreement by submitting such a proposal to the Director-General of the Secretariat. The Director-General shall communicate a proposed amendment to all the Members of the GGGI at least ninety days prior to its consideration by the Assembly.

2. An amendment to this Agreement shall enter into force for those Parties having accepted it on the ninetieth day after the deposit of an instrument of acceptance by at least three-quarters of the Parties to this Agreement, unless otherwise specified in such an amendment, after adoption by the Assembly. In addition, instruments of acceptance shall be required from three-quarters of contributing members, as well as three-quarters of participating members, for entry-into-force.

Article 25

WITHDRAWALS

Any Party may withdraw from this Agreement by written notification, of its intention to withdraw from this Agreement. Such withdrawal shall take effect six months after the date of receipt by the Director-General of the Secretariat of the notification.

Article 26

INTERPRETATION

Any question of interpretation of the provisions of this Agreement arising between any Member and the GGGI or between any Members of the GGGI shall be submitted to the President of the Assembly for decision by the Assembly. The Assembly shall make every effort to reach a decision by consensus. If all efforts at consensus have been exhausted, and no consensus reached, such decisions shall as a last resort be adopted by three-quarters of members present and voting. In addition, the adoption of such decisions shall require three-quarters of contributing members present and voting, as well as three-quarters of participating members present and voting. This Agreement, including the aforementioned decisions, shall be interpreted in accordance with customary rules of interpretation of public international law, including the Vienna Convention on the Law of Treaties adopted in 1969.

Article 27

CONSULTATIONS

1. Any Members of the GGGI may request in writing consultations with the Director-General of the GGGI or with other Members concerning any matter on the implementation, application or operation of this Agreement.
2. Parties to those consultations shall make every effort to arrive at a mutually satisfactory resolution of the matter.
3. The consultations under this Article shall not be disclosed to any other party unless otherwise agreed, and are without prejudice to the right of a Member to raise a matter in the Assembly.

Article 28


TERMINATION

1. This Agreement may only be terminated through a decision by consensus in the Assembly of all Members.
2. Any decision taken under paragraph 1 shall not take effect before twelve months have expired, unless otherwise decided by the Assembly by consensus.
3. The termination of this Agreement shall not affect the carrying out of any project or program undertaken under this Agreement and not fully executed at the time of termination of this Agreement, unless as otherwise agreed by the Assembly consensus.
4. Upon termination, the Assembly may agree, by consensus, to devolve the property and assets of the GGGI to one or more international bodies that have the same, or substantially the same, objectives of the GGGI as contained in Article 2. The property and assets of the GGGI may otherwise be redistributed to the Members according to any procedure agreed by the Assembly.

IN WITNESS WHEREOF the undersigned representatives, being duly authorized thereto by their respective governments, have signed this Agreement.

Done at Rio de Janeiro, this twentieth day of June, two thousand and twelve, in the English language.


For the Commonwealth of Australia



For the Kingdom of Cambodia




For the Republic of Costa Rica



For the Kingdom of Denmark




For the Federal Democratic Republic of Ethiopia




For the Republic of Guyana


For the Republic of Kiribati

A handwritten signature in black ink, consisting of several loops and a long horizontal stroke extending to the right.


For the Kingdom of Norway

A complex handwritten signature in black ink, featuring multiple overlapping loops and a long horizontal stroke extending to the right.


For the Independent State of Papua New Guinea

A handwritten signature in black ink, featuring a large loop at the top and a long horizontal stroke extending to the right.


For the Republic of Paraguay

A handwritten signature in black ink, appearing to be 'M. L. ...', written over a horizontal line.

For the State of Qatar

A handwritten signature in black ink, consisting of a long horizontal line with a small flourish at the end.

For the Republic of Korea

A handwritten signature in black ink, appearing to be 'Sung ...', written in a cursive style.


For the United Arab Emirates



For the United Kingdom of Great Britain and Northern Ireland



For the Socialist Republic of Viet Nam



For the Republic of the Philippines

A. P. ...

Date: 21 June 2012